



Australian Government

COVID-19 VACCINATION

ហេតុអ្វីបានជានិយោជកនៅកន្លែងថែទាំមនុស្សចាស់តាមលំនៅដ្ឋានរបស់ខ្ញុំ សួរខ្ញុំថាតើខ្ញុំបានទទួលការចាក់វ៉ាក់សាំង COVID-19 ហើយឬនៅ?

ព័ត៌មានបច្ចុប្បន្នត្រឹមថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2021

ការចាក់វ៉ាក់សាំងគឺជាវិធានការពារមានប្រសិទ្ធភាពបំផុតប្រឆាំង នឹង COVID-19។ ការការពារអ្នកស្នាក់នៅ កន្លែងថែទាំមនុស្សចាស់ និងបុគ្គលិកដែលថែទាំពួកគេ គឺជាអាទិភាពមួយ។

ហេតុនេះហើយជាការសំខាន់ដែលរដ្ឋាភិបាល និងអ្នកផ្តល់សេវាថែទាំមនុស្សចាស់នានាត្រូវដឹងថាបុគ្គលិកថែទាំមនុស្សចាស់ប៉ុន្មាននាក់បានចាក់វ៉ាក់សាំងប្រឆាំងនឹង COVID-19។ ព័ត៌មាននេះជួយឱ្យយល់ដឹងអំពីហានិភ័យនានាចំពោះអ្នកស្នាក់នៅ និងបុគ្គលិកដើម្បីរៀបចំធ្វើផែនការ និងឆ្លើយតបចំពោះ ការផ្ទុះរាតត្បាតនៃ COVID-19។

ប្រសិនបើមានការផ្ទុះរាតត្បាតនៃ COVID-19 នៅក្នុងមណ្ឌលរបស់អ្នក វាជាការសំខាន់ដែលត្រូវដឹងថាមានបុគ្គលិកប៉ុន្មាននាក់បានចាក់វ៉ាក់សាំង ដើម្បីឱ្យមានវិធានការទប់ស្កាត់នានាអាចត្រូវបានដាក់ឱ្យដំណើរការ សម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។

បញ្ជីចាក់ថ្នាំបង្ការរោគអូស្ត្រាលី កត់ត្រាប្រវត្តិនៃការចាក់វ៉ាក់សាំងរបស់មនុស្សគ្រប់រូប។ ប៉ុន្តែវាមិនរួមបញ្ចូល ព័ត៌មានអំពីការងារដែលអ្នកធ្វើ ឬអំពីនិយោជករបស់អ្នកទេ។

រដ្ឋាភិបាលអូស្ត្រាលីកំពុងណែនាំនូវឧបករណ៍រាយការណ៍ថ្មីមួយ សម្រាប់អ្នកផ្តល់សេវាថែទាំមនុស្សចាស់នៅតាមលំនៅដ្ឋាន ដែលបានអនុម័ត និងសេវាថែទាំមនុស្សចាស់នៅតាមផ្ទះ និងសហគមន៍ សម្រាប់គោលបំណងនេះ។ ឥឡូវនេះវាមានសម្រាប់អ្នកផ្តល់សេវាដើម្បីប្រើប្រាស់តាមមូលដ្ឋានស្ម័គ្រចិត្តតាមរយៈការថែទាំមនុស្សចាស់របស់ខ្ញុំ (My Aged Care)។

ខណៈពេលដែលការរាយការណ៍គឺជាការស្ម័គ្រចិត្តដំបូង អ្នកផ្តល់សេវាដែលបានអនុម័តត្រូវបានលើកទឹកចិត្តឱ្យចាប់ផ្តើម រាយការណ៍ប្រចាំសប្តាហ៍ចាប់ពីពេលនេះតទៅអំពី៖

- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាថែទាំមនុស្សចាស់តាមលំនៅដ្ឋាននីមួយៗ
- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មនីមួយៗដែលបានទទួល វ៉ាក់សាំង COVID-19 តែមួយដូស
- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មនីមួយៗដែលបានទទួល វ៉ាក់សាំង COVID-19 តាមចំនួនដូសដែល តម្រូវទាំងអស់។

ចាប់ពីថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2021 ការរាយការណ៍នឹងក្លាយជាលក្ខខណ្ឌតម្រូវជាផ្លូវការមួយ សម្រាប់អ្នកផ្តល់សេវា ថែទាំមនុស្សចាស់នៅតាមលំនៅដ្ឋាន ដែលបានអនុម័ត ។ សម្រាប់សេវាកម្មថែទាំមនុស្សចាស់នៅតាមផ្ទះ និងសហគមន៍ វានឹងក្លាយជាលក្ខខណ្ឌតម្រូវជាផ្លូវការមួយ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

តើរឿងនេះប៉ះពាល់ដល់ខ្ញុំយ៉ាងម្តេចដែរ?

កន្លែងធ្វើការរបស់អ្នកនឹងពិភាក្សាជាមួយអ្នកពិធីដែលពួកគេនឹងប្រមូល ហើយរាយការណ៍ពីតំបន់ស្តីពី ចំនួនបុគ្គលិកនៅក្នុងសេវាកម្មដែលបានទទួល វ៉ាក់សាំង COVID-19 តែមួយដួស និងបុគ្គលិក ដែលបានទទួល វ៉ាក់សាំង COVID-19 តាមចំនួនដួសដែលតម្រូវទាំងអស់។

ជាការសំខាន់អ្នកត្រូវដឹងថាការទទួល ចាក់វ៉ាក់សាំង COVID-19 គឺជាការស្ម័គ្រចិត្ត។ វាជាជម្រើសរបស់អ្នក ក្នុងការសម្រេចចិត្តថា នឹងទទួលការចាក់វ៉ាក់សាំង ឬក៏មិនទទួលការចាក់វ៉ាក់សាំង។ វាជាជម្រើសរបស់អ្នក ក្នុងការឱ្យនិយោជករបស់អ្នកដឹងថាអ្នកបានទទួល ឬក៏មិនទទួលការចាក់វ៉ាក់សាំង COVID-19។ វាជាការសំខាន់ផងដែរដែលអ្នកត្រូវយល់ដឹងអំពីហេតុផល ថាហេតុអ្វីបានជាព័ត៌មាននេះកំពុងត្រូវបានប្រមូល គឺដើម្បីការពារមនុស្សទាំងនោះដែលអ្នកកំពុងថែទាំ។

តើព័ត៌មានអ្វីខ្លះដែលកន្លែងធ្វើការរបស់ខ្ញុំប្រមូល និងរាយការណ៍?

ការប្រមូលទិន្នន័យ គឺស្រដៀងគ្នាណាស់ដែរទៅនឹងវិធីដែលនិយោជករបស់អ្នកនាពេលបច្ចុប្បន្ន កត់ត្រាពីតំបន់ស្តីពី ចំនួនបុគ្គលិកដែលបានទទួលការចាក់វ៉ាក់សាំងជំងឺគ្រុនផ្តាសាយ។

កន្លែងធ្វើការរបស់អ្នកនឹងផ្តល់ព័ត៌មានដូចខាងក្រោមទៅឱ្យក្រសួងសុខាភិបាល៖

- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មថែទាំមនុស្សចាស់នីមួយៗ
- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មនីមួយៗដែលបានទទួល វ៉ាក់សាំង COVID-19 តែមួយដួស
- ចំនួន បុគ្គលិកសរុបនៅកន្លែងសេវាកម្មនីមួយៗដែលបានទទួល វ៉ាក់សាំង COVID-19 តាមចំនួនដួសដែលតម្រូវទាំងអស់។

ព័ត៌មានដែលកន្លែងធ្វើការរបស់អ្នករាយការណ៍ នឹងមិនកំណត់អត្តសញ្ញាណបុគ្គលណាម្នាក់ទេ។

ការរាយការណ៍នឹងរួមបញ្ចូលមនុស្សទាំងអស់ (រួមទាំងអ្នកស្ម័គ្រចិត្ត) ដែលកំពុងធ្វើការនៅកន្លែងថែទាំ មនុស្សចាស់តាមលំនៅដ្ឋាន ដែលទទួលខុសត្រូវសម្រាប់សេវាកម្មថែទាំអ្នកស្នាក់នៅ ជំនួយគាំទ្រ និងសេវាកម្មនានាសម្រាប់អ្នកស្នាក់នៅ និងការថែរក្សា ហើយនឹងការគ្រប់គ្រងរដ្ឋបាល។ នេះរួមមានបុគ្គលិកថែទាំអ្នកជំងឺ និងថែទាំផ្ទាល់ខ្លួន អ្នកឯកទេសសម្ព័ន្ធសុខភាព បុគ្គលិកគ្រប់គ្រងរដ្ឋបាល បុគ្គលិកចង្ក្រាន បុគ្គលិកសម្អាត បុគ្គលិកបោកកក់ និងបុគ្គលិកថែសួន។

តើខ្ញុំត្រូវតែប្រាប់និយោជករបស់ខ្ញុំឱ្យបានដឹងឬ ប្រសិនបើខ្ញុំបានទទួលការចាក់វ៉ាក់សាំង COVID-19?

ទេ។ វាជាជម្រើសរបស់អ្នក ប៉ុន្តែអ្នកត្រូវបានលើកទឹកចិត្តឱ្យចែករំលែកព័ត៌មាននេះ ជាមួយនិយោជករបស់អ្នក ដែលជាផ្នែកនៃការត្រៀមរៀបចំ និងធ្វើផែនការ COVID-19 នៅក្នុងមណ្ឌលរបស់អ្នក។

និយោជករបស់អ្នកនឹងត្រូវបានរំពឹងថាមានកិច្ចសន្ទនាប្រកបដោយការគោរពជាមួយនឹងអ្នកដើម្បី៖

- ពន្យល់អំពីហេតុផលដែលពួកគេកំពុងស្វែងរកព័ត៌មានអំពីការចាក់វ៉ាក់សាំង COVID-19 ក្នុងចំណោមបុគ្គលិកនានា
- ធានាឱ្យអ្នកយល់ដឹងថាវាជាជម្រើសរបស់អ្នកដើម្បីទទួល ការចាក់វ៉ាក់សាំង COVID-19
- ធានាឱ្យអ្នកយល់ដឹងថាឯកជនភាពរបស់អ្នកនឹងត្រូវបានការពារ ហើយ
- ធានាថាអ្នកយល់ដឹងអំពីសិទ្ធិរបស់អ្នកក្នុងការបដិសេធផ្តល់ព័ត៌មាននេះ។

តើខ្ញុំត្រូវបង្ហាញភស្តុតាងណាមួយនៃការចាក់វ៉ាក់សាំង COVID-19 របស់ខ្ញុំឬ ប្រសិនបើខ្ញុំមានបំណង ក្នុងការចែករំលែក ព័ត៌មាននេះជាមួយនិយោជករបស់ខ្ញុំ?

ទេ។ វាជាជម្រើសរបស់អ្នក។ និយោជករបស់អ្នកនឹងពិភាក្សាជាមួយអ្នកអំពីវិធីដែលពួកគេ នឹងកត់ត្រាការចាក់វ៉ាក់សាំង COVID-19 របស់អ្នក ប្រសិនបើអ្នកមានបំណងចែករំលែកព័ត៌មាន នេះជាមួយពួកគេ។ សម្រាប់បុគ្គលិកដែលមានបំណង អ្នកអាចប្រាថ្នាចង់ផ្តល់ឱ្យនិយោជករបស់អ្នកនូវ៖

- សំបុត្រចាក់វ៉ាក់សាំង ឬភស្តុតាងផ្សេងទៀតពីអ្នកផ្តល់សេវាចាក់វ៉ាក់សាំង ឬ
- របាយការណ៍ប្រវត្តិចាក់ថ្នាំបង្ការរោគ ដែលអ្នកអាចទទួលបានពី Medicare នៅលើអ៊ីនធឺណិត ឬព័ត៌មានវិធីចល័ត Express Plus Medicare។

ផងដែរនោះ អ្នកក៏អាចពិចារណាផ្តល់ ៖

- សេចក្តីថ្លែងការណ៍មានចុះហត្ថលេខាមួយច្បាប់ ឬ
- កំណត់ត្រាមួយច្បាប់ពីគ្រូពេទ្យផ្នែកសុខភាព។

តើខ្ញុំអាចទទួលបានព័ត៌មានពីកន្លែងណា ដើម្បីជួយខ្ញុំក្នុងការសម្រេចចិត្តអំពីការទទួល ចាក់វ៉ាក់សាំង COVID-19?

មណ្ឌលរបស់អ្នកបានទទួលចំនួនច្រើននៃ [ព័ត៌មាន និងសម្ភារដើម្បីជួយគាំទ្របុគ្គលិក](#) ក្នុងការធ្វើ សេចក្តីសម្រេចចិត្តអំពីការទទួល ចាក់វ៉ាក់សាំង COVID-19 និងដើម្បីជួយបុគ្គលិកឱ្យដឹង អំពីកន្លែង ដែលពួកគេអាចទទួល ការចាក់វ៉ាក់សាំង។ នេះរួមមានព័ត៌មានដែលបានបកប្រែ ជា [19 ភាសា](#)។ អ្នកក៏អាចទទួលបានព័ត៌មាននេះនៅលើគេហទំព័រ health.gov.au ផងដែរ។ ជាការសំខាន់ដើម្បីទទួលបានប្រភពព័ត៌មានដែលទុកចិត្ត និងគួរឱ្យជឿជាក់បានស្តីពីវ៉ាក់សាំង COVID-19 ហេតុអ្វីបានជាការចាក់វ៉ាក់សាំងសំខាន់ និងវិធីទទួលបានការចាក់វ៉ាក់សាំង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកក្រសួងសុខាភិបាលតាមអ៊ីមែល៖ AgedCareCOVIDLiaison@health.gov.au ឬទាក់ទងសហជីពដើម្បីទទួលបានឱវាទ និងការគាំទ្រ។